



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...១០១.....សហវត្សរ៍...២០១៣

ប្រកាស

ស្តីពី

ការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ
សម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ

— * * * * *

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០២/០១១ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ០៦ អនក្រ.បក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៣ ស្តីពីការបង្កើតនាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ និង អនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០៨ ស្តីពីការបំពេញបន្ថែម និងកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតម្លើងទីតាំងការគយនិងរដ្ឋាករ នាយកដ្ឋានពន្ធដារ និងរតនាគារជាតិ ឱ្យទៅជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានរតនាគារជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ០៨ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្តីពីសមាសភាព និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិគណនេយ្យ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា
- បានឃើញប្រកាសលេខ ០៦៨ សហវ/ប្រកចុះថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុកម្ពុជា (ស.រ.ហ.ក)
- បានឃើញសេចក្តីជូនដំណឹងលេខ ០៩៧/០៩ សហវ/ក.ជ.តចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម
- តាមសំណើរបស់ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ

ស ៤ ប ប

ប្រការ ១.-

ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ត្រូវអនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដូចមានកំណត់ក្នុងប្រកាសលេខ ០៦៨ សហវ/ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុកម្ពុជា (ស.រ.ហ.ក) និងនិងសេចក្តីជូនដំណឹងលេខ ០៩៧/០៩ សហវ/ក.ជ.តចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ប្រការ ២.-

ក្នុងរយៈពេលអន្តរកាល ដោយគិតចាប់ពីកាលបរិច្ឆេទចូលជាធរមាននៃប្រកាសនេះ រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ត្រូវអនុវត្តតាមស្តង់ដារគណនេយ្យ និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។ ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រជាសាធារណៈ អាចប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ

អន្តរជាតិនៃកម្ពុជា ដូចមានកំណត់ក្នុងប្រកាសលេខ ០៦៨ សហ/ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុកម្ពុជា (ស.រ.ហ.ក) និងសេចក្តីជូនដំណឹងលេខ ០៩៧/០៩ សហ/ក.ជ.តចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសចុះតូចនិងមធ្យម។

ប្រការ ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៤.-

អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា នាយកខុទ្ទកាល័យ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ និងបុគ្គលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ កញ្ញា ២០១១



គាត ឈន់

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
 - នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ធនាគារជាតិនៃកម្ពុជា
 - គណៈកម្មការមូលបត្រកម្ពុជា
 - ក្រុមប្រឹក្សាជាតិគណនេយ្យ
 - វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា
 - គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ
 - “ដើម្បីជូនជ្រាប”
 - ដូចប្រការ ៤
 - “ដើម្បីអនុវត្ត”
 - រាជកិច្ច និងសេវាកុល្យាន
 - ឯកសារកាលប្បវត្តិ

ឧបសម្ព័ន្ធនៃប្រកាសលេខ ១០១ សហវ.ប្រក
ស្តីពីការដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ
សម្រាប់ក្រុមហ៊ុនបោះពុម្ពផ្សាយលក់មូលបត្រជាសាធារណៈ
ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១

* * * * *

ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ

- ១- ស.រ.ហ.ក ៤ : កិច្ចសន្យាធានារ៉ាប់រង
- ២- ស.រ.ហ.ក ៧ : ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន
- ៣- ស.រ.ហ.អ ២ : ការទូទាត់ដោយផ្អែកលើចំណែកហ៊ុន
- ៤- ស.រ.ហ.អ ៣ : ការរួមបញ្ចូលអាជីវកម្ម
- ៥- ស.រ.ហ.អ ៥ : ទ្រព្យសកម្មរយៈពេលវែងទុកសម្រាប់លក់ និងប្រតិបត្តិការមិនបន្ត

ស្តង់ដារគណនេយ្យ

- ៦- ស.គ.ក ១ : ការបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុ
- ៧- ស.គ.ក ២ : សន្និធិ
- ៨- ស.គ.ក ៧ : របាយការណ៍លំហូរសាច់ប្រាក់
- ៩- ស.គ.ក ៨ : គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង
- ១០- ស.គ.ក ១០ : ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍
- ១១- ស.គ.ក ១១ : កិច្ចសន្យាសាងសង់
- ១២- ស.គ.ក ១២ : ពន្ធលើប្រាក់ចំណូល
- ១៣- ស.គ.ក ១៦ : ទ្រព្យ រោងចក្រ និងបរិក្ខារ
- ១៤- ស.គ.ក ១៧ : ភតិសន្យា
- ១៥- ស.គ.ក ១៨ : ចំណូល
- ១៦- ស.គ.ក ២១ : ឥទ្ធិពលប្រែប្រួលនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស
- ១៧- ស.គ.ក ២៣ : បន្ទុកលើប្រាក់កម្ចី ភាគីពាក់ព័ន្ធ
- ១៨- ស.គ.ក ២៤ : ការលាតត្រដាងព័ត៌មានពី.....នៃនានា
- ១៩- ស.គ.ក ២៧ : របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក

- ២០- ស.គ.ក ៣៧ : សំវិធានធន បំណុលជាយថាហេតុ និងទ្រព្យសកម្មជាយថាហេតុ
- ២១- ស.គ.ក ៣៨ : ទ្រព្យសកម្មអូប៊ី
- ២២- ស.គ.ក ៤០ : ទ្រព្យវិនិយោគ
- ២៣- ស.គ.ក ៤១ : កសិកម្ម
- ២៤- ស.គ.អ ២៨ : ការវិនិយោគក្នុងក្រុមហ៊ុនព្យាបាលសម្ព័ន្ធ
- ២៥- ស.គ.អ ៣១ : ភាគកម្មក្នុងក្រុមហ៊ុនរួមទុន
- ២៦- ស.គ.អ ៣២ : ឧបករណ៍ហិរញ្ញវត្ថុ : ការបង្ហាញ
- ២៧- ស.គ.អ ៣៣ : ចំណេញក្នុងមួយសន្លឹកហ៊ុន
- ២៨- ស.គ.អ ៣៤ : ការរាយការណ៍ហិរញ្ញវត្ថុក្នុងចន្លោះពេល
- ២៩- ស.គ.អ ៣៦ : ការធ្លាក់ចុះនៃតំលៃទ្រព្យសកម្ម

